

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE

អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

លេខ/N° CBL2019100021 អពជ



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

រាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ ៩ ឆ្នាំ ២០១៩

លិខិតបញ្ជាក់សាខាសហគ្រាស
អគ្គនាយកដ្ឋានពន្ធដារ

ឈ្មោះសហគ្រាស : គ្រីម ហ្គេម (ខេមបូឌា)

លេខអត្តសញ្ញាណកម្មសារពើពន្ធ : L001-901501044

សកម្មភាពអាជីវកម្មចម្បង : មជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារ

ឈ្មោះសាខា : គ្រីម ហ្គេម (ខេមបូឌា)

អាសយដ្ឋានទីតាំងសាខា : #ផ្សារទំនើបអ៊ីអេសប៊ី តូបលេខ២០១៨ ជាន់ ទី២ ផ្លូវ សុផាស សង្កាត់ ទន្លេបាសាក់ ខណ្ឌ
ចំការមន រាជធានីភ្នំពេញ

ឈ្មោះអ្នកគ្រប់គ្រងសាខា : HAYASHI MASAYUKI សញ្ជាតិ : ជប៉ុន

សហគ្រាសដែលធ្វើអាជីវកម្មតាមរយៈគ្រឹះស្ថានដែលជាសាខាដែលតាំងនៅតំបន់ផ្សេងៗគ្នា ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធតាម
ច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

CERTIFICATION OF COMPANY'S BRANCH

GENERAL DEPARTMENT OF TAXATION CERTIFIES THAT

Name of company : DREAM GAMES (CAMBODIA) CO., LTD.

Tax Identification Number (TIN) : L001-901501044

Main business activity(ies) : Kids funpark

Name of brand office : DREAM GAMES (CAMBODIA) CO., LTD.

Name of the branch manager : HAYASHI MASAYUKI Nationality : Japanese

The company conducting the business through the branch office(s) in different locations must comply with the Law on Taxation and relevant regulations.

លិខិតបញ្ជាក់នេះមានសុពលភាពត្រឹម ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២
This certificate is valid until 03 October 2022

ប្រតិភូរាជរដ្ឋាភិបាល
ទទួលបន្ទុកនាយករដ្ឋមន្ត្រី
In Charge as Director General of General Department of Taxation



គង់ វិបុល



ការកិច្ចរបស់អាជីវកម្មដ្ឋាន

(ជកស្រង់ពិភ័ត្យច្បាប់លេខ ២២ ក្រ.ច ចុះថ្ងៃទី ១៤-០៦-១៩៨៥)

មាត្រា ១៣ ៖ អាជីវកម្មដ្ឋានមានការកិច្ចដូចតទៅ ៖

- ក- ប្រកាសឱ្យស្មោះត្រង់ ចំពោះអង្គការពន្ធដែលស្ថិតនៅកន្លែងប្រកបអាជីវកម្មយ៉ាងយឺតបំផុត ១០ ថ្ងៃ មុនពេលចាប់ផ្តើមប្រកបអាជីវកម្ម។
- ខ- ប្រកាសឱ្យអង្គការពន្ធដឹង អំពីស្ថានភាពអាជីវកម្មតាមគំរូ និង រយៈពេលដែលអង្គការពន្ធបានកំណត់។
- គ- ប្រកាសឱ្យអង្គការពន្ធដឹង ក្នុងករណីមានការកែប្រែកិច្ចការប្រកបអាជីវកម្មដូចជា៖ ផ្លាស់ប្តូរ, ប្តូរទីកន្លែង, ប្តូរមុខរបរ, ពង្រីកមុខរបរ។
- ឃ- បង់ឱ្យគ្រប់ នូវចំនួនប្រាក់ពន្ធប៉ាតង់តាមរយៈពេលកំណត់របស់អង្គការពន្ធ។ ក្នុងករណីដែលមានការតវ៉ា អំពីចំនួនប្រាក់ពន្ធដែលត្រូវបង់ អាជីវករត្រូវតែបង់ឱ្យគ្រប់តាមចំនួន និងតាមកំណត់ពេលរបស់អង្គការពន្ធ ក្នុងពេលរង់ចាំការដោះស្រាយបណ្តឹងតវ៉ា។

មាត្រា ១៤ ៖ ក្រោយពេលបង់ពន្ធ អាជីវកម្មដ្ឋានត្រូវបានទទួលប័ណ្ណប៉ាតង់។ ប័ណ្ណប៉ាតង់នេះមានតម្លៃចំពោះអ្នកដែលមានឈ្មោះក្នុងប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។

អាជីវករមិនអាចឱ្យខ្ចី ឬផ្ទេរឱ្យអ្នកដទៃដោយគ្មានការអនុញ្ញាតពីអង្គការពន្ធបានឡើយ។ នៅពេលឈប់ប្រកបអាជីវកម្ម អាជីវករត្រូវប្រគល់ប័ណ្ណប៉ាតង់ឱ្យអង្គការពន្ធវិញ។

មាត្រា ១៥ ៖ អាជីវកម្មដ្ឋានអចល័តត្រូវប្តូរប័ណ្ណប៉ាតង់នៅមាត់ទ្វារចូលនៃអាគារលក់ដូរ រោងចក្រ រោងជាងផលិត។

ប្រសិនបើទៅលក់ដូរនៅក្រៅកន្លែងដែលបានសុំប្រកបអាជីវកម្ម អាជីវករត្រូវសុំអង្គការពន្ធឱ្យចេញលិខិតបញ្ជាក់ថា៖ បានបង់ពន្ធប៉ាតង់ហើយ ដើម្បីនាំតាមខ្លួន។ លិខិតបញ្ជាក់នេះមានតម្លៃតែមួយដង ឬក្នុងរយៈពេលមួយមានកំណត់។